





## សល្យកម្មកែសម្រួល

នៃអង្គការសហប្រជាជាតិ ក៏យួនកុម្មុយនិស្ត ជាអ្នកឈ្នះសង្គ្រាមរួចស្រេចបាត់ទៅហើយ ព្រោះ គេបានពង្រឹង របបរណបរបស់គេឱ្យមានអត្ថភាព ជាកម្លាំងនយោបាយផង និង កងទ័ពផង សំរាប់យកឈ្នះជាថ្មី នៅក្នុងក្របខណ្ឌ នៃកិច្ចព្រមព្រៀងសន្តិភាព។ ឈ្នះឈ្នះ នេះឯងជាបាវចនា របស់យួនកុម្មុយនិស្ត ដែលគេឱ្យរបបរណប របស់គេ សូយុស្សមាត់ រហូតមកដល់ធ្វើស្តួប ដាក់ឈ្នោះថែមទៀត សំរាប់រំលឹកគុណយួន។ ដូច្នេះ សន្តិភាព សព្វថ្ងៃ ជាជ័យជំនះយួនកុម្មុយនិស្ត សំរាប់ប្រជាជាតិយួន។ ពិតណាស់ហើយថា នៅស្រុកខ្មែរសព្វថ្ងៃ វាគ្មានសង្គ្រាមអារុធ ព្រោះនគរខ្មែរ រស់នៅក្រោមរបបអាណានិគមហើយយួន គេឱ្យរបបភ្នំពេញ ប្រើអារុធ សំរាប់សម្លាប់ខ្មែរស្នេហាជាតិគ្រប់រូបភាព ដែលហ៊ានចេញមុខ ប្រឆាំងនឹងរបប។ ម្យ៉ាងមួយទៀត សន្តិភាពសព្វថ្ងៃ គឺសំរាប់ចិញ្ចឹមប្រជាជនយួនរាប់លាននាក់ មករស់នៅស្រុកខ្មែរ តាំងខ្លួនជាអ្នកមានគុណលើខ្មែរផង និង ជាម្ចាស់ថ្មី នៃទឹកដីខ្មែរផង។

ចូរកុំយល់ច្រឡំថា របបសព្វថ្ងៃ ទៅរកចិនកុម្មុយនិស្ត មកការពារខ្មែរ។ យួនទេ ជាអនុញ្ញាតឱ្យចិនចូលស្រុកខ្មែរ ព្រោះយួនត្រូវការលុយចិន តាមរយៈបនល្បែងក្តី<sup>2</sup> និង អំពើទុច្ចរិតគ្រប់បែបយ៉ាង ដើម្បីចិញ្ចឹម ប្រជាជនគេនៅស្រុកខ្មែរ។ មានប

---

<sup>2</sup> នៅស្រុកខ្មែរសព្វថ្ងៃមានបនល្បែងចំនួន ១៥០បន, នៅខែត្រកំពង់សោម មានរហូតដល់ទៅ ៨០បន។



